



សហការ
ទាំងអស់គ្នាដើម្បីការងារកាន់តែប្រសើរ



២០២៣

របាយការណ៍ប្រចាំឆ្នាំ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ នីអិលស៊ី

SAHAKA MICROFINANCE INSTITUTION PLC



www.sahakamfi.com | Sahaka MFI | Sahaka Institution Plc | Sahaka Institution Plc | Sahaka Institution Plc

📞 023 967 779, 061 500 979, 093 500 979 📍 #6CD, St163 Blvd, Sangkat Veal Vong, Khan 7 Makara, Phnom Penh

មាតិកា

០១	ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល	០១
០២	យើងជានរណា	០៤
០៣	ទស្សនវិស័យ បេសកកម្ម	០៦
០៤	លទ្ធផលប្រតិបត្តិការសង្ខេប	០៨
០៥	លទ្ធផលហិរញ្ញវត្ថុសង្ខេប	០៩
០៦	សូចនាករគាំពារសង្គម	១០
០៧	រចនាសម្ព័ន្ធ	១១
០៨	សមាជិកក្រុមប្រឹក្សាភិបាល	១២
០៩	សមាសភាពគណៈគ្រប់គ្រង	១៣
១០	ការគ្រប់គ្រងហានិភ័យ	១៤
១១	ការគ្រប់គ្រងផ្ទៃក្នុង	១៦
១២	គណៈកម្មការនៃគណៈគ្រប់គ្រង	១៧
១៣	ផលិតផលរបស់យើង	១៨
១៤	អតិថិជនគោលដៅរបស់យើង	១៩
១៥	របាយការណ៍ក្រុមប្រឹក្សាភិបាល	២០
១៦	របាយការណ៍សវនករឯករាជ្យ	២៤
	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	២៧
	របាយការណ៍ចំណូលលម្អិត	២៨
	របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	២៩
	របាយការណ៍លំហូរសាច់ប្រាក់	៣១



លោក បុល វ៉ាន់ឡេត
ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ

១. ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល

ជំនួសឲ្យក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងប្រចាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី ទាំងអស់ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ ២០២៣ និងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម ប្រចាំឆ្នាំគិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ ២០២៣ ទៅកាន់ ភាគទុនិក និង ភាគីពាក់ព័ន្ធរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ជូនប្រជាជនកម្ពុជាមិនថាអ្នកមានចំណូលខ្ពស់ រឺទាប។ ដោយគិតត្រឹមឆ្នាំ ២០២៣ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះ -៤០.៩០% ធៀបនឹងឆ្នាំមុន (១៩.៨%) ដល់២៦.២ ទ្រីលានរៀល (៦.៤ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនធ្លាក់ចុះ -៤២.៦% ធៀបនឹងឆ្នាំមុន(២២.៧%)ដល់ ២២.៤ទ្រីលានរៀល(៥.៤ប៊ីលានដុល្លារអាមេរិក) ជាមួយគ្នាដែរ ឥណទានទាំងនោះបានផ្តោតទៅកាន់វិស័យសំខាន់ៗដូចជាផ្ទាល់ខ្លួន មាន៣០.៨%, កសិកម្ម ២២.២%, ពាណិជ្ជកម្ម ២០.៣%, សេវាកម្ម១១.៥% និងវិស័យផ្សេងៗ៥.២% ដោយយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចពិភពលោក នៅតែបន្តមានកំណើនទាបជាងឆ្នាំមុន ដោយសារកើនឡើងអតិផរណារួមមានការកើនឡើងថ្លៃ ចំណាយប្រចាំថ្ងៃ ការប្រែប្រួលអត្រាប្តូរប្រាក់ និងការអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ កត្តាសេដ្ឋកិច្ចពិភពលោកនេះ ក៏បានជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ឆ្លើយតបនឹងផលប៉ះពាល់នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាច្រើន រួមជាមួយធនាគារជាតិនៃកម្ពុជាក៏បានជ្រើសរើសក្របខ័ណ្ឌ

ការពារហានិភ័យ ដោយការចេញប្រកាស កែសម្រួលការវាយតម្លៃហានិភ័យឥណទាន ស្របពេលដែលស្តង់ដារកិច្ចសន្យាឥណទាន ត្រូវបានដាក់អោយប្រើប្រាស់ ដើម្បីធានាពីផលប្រយោជន៍របស់អតិថិជន និងបានអនុគ្រោះផ្នែកបទបញ្ញត្តិប្រុងប្រយ័ត្នមួយចំនួន ដោយបានដាក់អោយអនុវត្តដូចជា ការបន្តអនុវត្តអនុបាតទ្រទ្រង់ដើមទុនបម្រុងត្រឹម ១,២៥% ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញចំពោះអតិថិជនពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នៅសៀមរាប និងលើកទឹកចិត្តអោយគ្រឹះស្ថាន រៀបចំឥណទានឡើងវិញចំពោះវិស័យអចលនទ្រព្យជាបណ្តោះអាសន្នជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយ ត្រូវគោរពតាមបទបញ្ញត្តិដែលមានជាធរមាន។

ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ សហការ នៅមានភាពរឹងមាំ និងភាពធន ដោយការខិតខំប្រឹងប្រែងដាក់យុទ្ធសាស្ត្រថ្មី និងប្តេជ្ញាចិត្តគាំទ្រអតិថិជនរបស់យើង។ នៅឆ្នាំ២០២៣ សហការមានកំណើនគួរអោយកត់សម្គាល់តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវដល់ប្រជាពលរដ្ឋដែលមានចំណូលទាបអាជីវកម្មខ្នាតតូច និងមធ្យម ដែលជាលិទ្ធផល សហការ បានកើនឡើងនូវសមតុល្យឥណទានចំនួន ១៥% និងអតិថិជន ៤៣% និងលិទ្ធផលហិរញ្ញវត្ថុរបស់យើងនៅតែ បន្តល្អប្រសើរ បើ ទោះបីបានរងផលប៉ះពាល់បន្តិចបន្តួចពីការកើនឡើងនូវហានិភ័យឥណទានហួសការកំណត់សងប្រាក់ក៏ដោយ។ ទទួលបានលិទ្ធផលទាំងនេះ គឺកើតឡើងពីការពង្រឹងលើគុណភាពឥណទាន ពង្រឹងលើសមត្ថភាពលក់ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានការ សហការពីគ្រប់បុគ្គលិកគ្រប់ជាន់ថ្នាក់ និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងអតិថិជនផងដែរ។

អភិបាលកិច្ច

ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង មានភារកិច្ចទទួលខុសត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់គ្រឹះស្ថានទាំងមូល គឺអនុវត្ត ស្របតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន។ ដោយយោងលើតួនាទី និងភារកិច្ច ក្រុមប្រឹក្សា ភិបាល ត្រូវជួបប្រជុំយ៉ាងហោចណាស់ពីរដងជារៀងរាល់ឆ្នាំ។ ក្នុងកិច្ចប្រជុំនេះ គឺពិនិត្យមើលការអនុវត្តរបស់ថ្នាក់គ្រប់គ្រង និងការ ត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការរបស់គ្រឹះស្ថានទាំងមូល។

ទស្សនវិស័យឆ្នាំ ២០២៤

កម្ពុជាបានព្យាករណ៍ ដោយរំពឹងថាសេដ្ឋកិច្ចនឹងបន្តមានកំណើនចំនួន ៦,៤% ដែលគាំទ្រដោយការបន្តងើបឡើងនៃវិស័យទេសចរណ៍ វិស័យកាត់ដេរ និងការនាំចេញ និងកំណើនខ្ពស់នៃការនាំចេញវិស័យមិនមែនកាត់ដេរ។ វិស័យទេសចរណ៍ត្រូវបានរំពឹងទុកថានឹង បន្តមានកំណើនខ្ពស់ ១៩.៥% និងវិស័យផ្សេងទៀត ក៏ត្រូវបានព្យាករណ៍ ដូចជាវិស័យកសិកម្មនឹងមានកំណើនខ្ពស់ជាងមុនបន្តិច ក្នុងអត្រា ១.៣% វិស័យកម្មន្តសាលមិនមែនកាត់ដេរបន្តមានកំណើនក្នុងអត្រា ១៤.២% និងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ បន្តកំណើនអត្រា៧.៦% នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

ក្នុងនោះផងដែរវិស័យធនាគារក៏ត្រូវបានរំពឹងថានឹងបន្តងើបឡើងយ៉ាងសំខាន់ ក្នុងការចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច ដោយកំណើន ឥណទានរំពឹងថាមានអត្រា១១%។ ក្នុងឆ្នាំ ២០២៤ សហការ នឹងបន្តយុទ្ធសាស្ត្រក្នុងការបង្កើនសក្តានុពល និងផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីបន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន និងប្រកួតប្រជែងក្នុងទីផ្សារ និងសម្រេច អោយបានតាមគោលដៅ និងផែនការរបស់គ្រឹះស្ថាន ដើម្បីទទួលបានលិទ្ធផលវិជ្ជមានក្នុងឆ្នាំ២០២៤។ មួយវិញទៀត សហការ នឹង ធ្វើយ៉ាងណាអោយប្រែក្លាយជាស្ថាប័នដែលឈានមុខ និងអាចជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន សេដ្ឋកិច្ច និងសង្គម នៃ ប្រទេសកម្ពុជា ដោយបណ្តុះបណ្តាល ធនធានមនុស្សតាមរយៈការអប់រំ និងសេដ្ឋកិច្ច ដោយរក្សាកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។

ការទទួលស្គាល់

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ទាំងអតិថិជន អ្នកវិនិយោគ និង ដៃគូហិរញ្ញវត្ថុ ទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់ការជឿជាក់ ការសហការ និងការគាំទ្រដល់ការរីកចម្រើនក្នុងឆ្នាំកន្លងមក។ ម្តងទៀតនេះ ខ្ញុំបាទក៏សូមអរគុណចំពោះ ក្រុមប្រឹក្សាភិបាលសម្រាប់ការផ្តល់ជាអនុសាសន៍ និងការណែនាំ និងថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់នៅទីនេះ ដែលបានដឹកនាំប្រកបដោយសមត្ថភាពនិងការតាំងចិត្ត សម្រាប់ការងារដ៏ប្រសើរកន្លងមក។ យើងខ្ញុំក៏សូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និយ័តករ ព្រមទាំងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលតែងតែជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់ដំណើរការប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ។

យើងខ្ញុំសូមធានាចំពោះអតិថិជន និងភាគទុនិកទាំងអស់ឲ្យបានជ្រាបថា យើងខ្ញុំនឹងបន្តការយកចិត្តទុកដាក់ និងផ្តល់ឥណទានដល់ ប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រុងប្រយ័ត្នខ្ពស់បំផុត។



បុល វ៉ាន់នឿត

ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិ

២៧ ឧសភា ២០២៤

២. យើងជានរណា

សហការ ត្រូវបានបង្កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៥ ដោយវិនិយោគិន ២រូប ជាជនជាតិខ្មែរនិងជនជាតិជប៉ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវ មានកម្រិត និងទទួលបានអាជ្ញាប័ណ្ណដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា នៅក្នុងខែ មេសា ឆ្នាំ ២០១៦ និងចាប់ផ្តើម ប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវ សេវាកម្មហិរញ្ញវត្ថុ តាមរយៈការផ្តល់កម្ចីទៅកាន់អតិថិជន។

រយៈពេលជាង ៨ ឆ្នាំ នៃការប្រតិបត្តិអាជីវកម្ម **សហការ** បានផ្តល់សេវាកម្មជូនអតិថិជនជាច្រើន ទាំងក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានាមួយចំនួន។

ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណមកយើង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងតាមរយៈការផ្តល់កម្ចីប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លើសពីនេះទៀតស្ថាប័នយើងខ្ញុំបានគោរព និងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបញ្ញត្តិផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងនីយ័តករដ៏ទៃទៀតជាពិសេសតែងតែប្រតិបត្តិតាមជានិច្ចនូវសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ដើម្បីឱ្យរបាយការណ៍ហិរញ្ញវត្ថុស្របទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ និងគោរពទៅតាមបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ពីឆ្នាំ ២០១៩ មក សហការ បានអនុវត្តនូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ កម្ពុជា អន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SME) ប្រកបដោយភាពត្រឹមត្រូវ និងពេញលេញដោយឆ្លងកាត់ការធ្វើសវនកម្មឯករាជ្យយ៉ាងត្រឹមត្រូវ។

ទីស្នាក់ការកណ្តាល:

ផ្ទះលេខ៦CD ផ្លូវលេខ១៦៣ សង្កាត់វាលវែង ខណ្ឌ៧មករា
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទ ☎ (+855) 23 967 779

អ៊ីម៉ែល ✉ sahakamfi@sahakamfi.com.kh

វេបសាយ 🌐 www.sahakamfi.com.kh

ផ្នែកបម្រើអតិថិជន ☎ (+855)61 500 979 / (+855)93 500 979

អ៊ីម៉ែល ✉ info@sahakamfi.com.kh



ព្រឹត្តិការណ៍សំខាន់ៗ

២០១៦

- ◉ គ្រឹះស្ថានសហការ បានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានៅក្នុងខែ មេសា ឆ្នាំ២០១៦ ដើម្បីប្រតិបត្តិការស្របច្បាប់ ហើយជាអ្នកផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ តាមរយៈការផ្តល់កម្ចីទៅកាន់អតិថិជន។
- ◉ គ្រឹះស្ថាន បានចុះបញ្ជីដើមទុនសរុប ៣០០,០០០ ដុល្លារ។

២០១៩

- ◉ គ្រឹះស្ថានបានបង្កើនដើមទុនចុះបញ្ជីរហូតដល់ ២,៣០០,០០០ ដុល្លារ
- ◉ អតិថិជនសកម្ម៧៤១នាក់ និងទំហំផលបត្រសរុប ៣,៣៤លានដុល្លារ
- ◉ របាយការណ៍ហិរញ្ញវត្ថុ បានផ្លាស់ប្តូរអនុវត្តតាម ស្តង់ដារCIFRS

២០២១

- ◉ បានទទួលអាជ្ញាបណ្ណក្នុងការបើកដំណើរការ សាខាស្រុកអង្គស្នួល ខេត្តកណ្តាល
- ◉ មានអតិថិជនសកម្មចំនួន ៤៣៣នាក់ និងទំហំផលបត្រសរុប ៧.៣៧ លានដុល្លារអាមេរិក
- ◉ បានអនុគ្រោះកម្ចី ដែលប៉ះពាល់ដោយវិបត្តិកូវីដ តាមរយៈរៀបចំឥណទានឡើងវិញ និងបន្តតាមដានលើកម្រិតហានិភ័យឥណទាន

២០១៧

- ◉ គ្រឹះស្ថានសហការ បានកំឡើងដើមទុនចុះបញ្ជីរហូតដល់ទៅចំនួន ១,៨០០,០០០ ដុល្លារ។

២០២០

- ◉ គ្រឹះស្ថានបានបង្កើនដើមទុនចុះបញ្ជីរហូតដល់ ៣,៣០០,០០០ ដុល្លារ

២០២៣

- ◉ គ្រឹះស្ថានបានបង្កើនដើមទុនចុះបញ្ជីរហូតដល់ ៣,៦០០,០០០ដុល្លារ
- ◉ ផលបត្រឥណទានបានឡើងសរុបចំនួន ៩.៤៨ លានដុល្លារ និងអតិថិជនសកម្ម ចំនួន ៨៦៣ នាក់
- ◉ បានដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យាធនាគារស្នូល
- ◉ ដោយមានតម្រូវការឥណទានកើនឡើង និងប្រតិបត្តិការកើនពីមួយឆ្នាំទៅមួយឆ្នាំសហការបានផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលទៅអគារដែលមានកំពស់ ១០ជាន់ ដែលមានទីតាំងស្ថិតនៅ លេខ ៦CD ផ្លូវលេខ១១៣ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ

៣. ទស្សនវិស័យ បេសកកម្ម

ទស្សនវិស័យ

ដើម្បីក្លាយជាស្ថាប័នដែលឈានមុខ ដែលអាចជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន សេដ្ឋកិច្ច និងសង្គម នៃប្រទេសកម្ពុជាដោយ បណ្តុះបណ្តាល ធនធានមនុស្សតាមរយៈការអប់រំ និងសេដ្ឋកិច្ច ដោយរក្សាកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន។



បេសកកម្ម

គោលគំនិតអាជីវកម្មរបស់ពួកយើង គឺផ្តល់ជាសេវាកម្មហិរញ្ញវត្ថុ ជាមួយអាត្រាការប្រាក់សមរម្យ ដែលប្រជាជនអាចមាន លទ្ធភាពប្រើប្រាស់សេវាកម្មរបស់ពួកយើងដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាជន។



តំបន់ប្រតិបត្តិការ

តំបន់ប្រតិបត្តិការ	២០២២	២០២៣
រាជធានី/ខេត្ត	១៣	១៣
ក្រុង/ស្រុក/ខណ្ឌ	៤៤	៥៧
សង្កាត់/ឃុំ	១៣៩	១៨២
ភូមិ	៣១០	៤៨៥
ការិយាល័យ	២	២



៤. លទ្ធផលប្រតិបត្តិការសង្ខេប


ផលបត្រឥណទាន

គិតជាដុល្លារអាមេរិក	២០២២	២០២៣	ប្រែប្រួល
ផលបត្រឥណទានសកម្មសរុប(គិតជាដុល្លារ)	៨.២៥៦.៤២៧	៩.៤៧៩.៤៩៥	១៥%
សរុបអតិថិជនខ្ចី	៦០៥	៨៦៣	៤៣%
ចំនួនផលបត្រឥណទានសម្រាប់មន្ត្រីឥណទានម្នាក់	៨៥៥.៧២៨	១.៣៥៤.២១៤	៥៨%
ចំនួនអតិថិជនសម្រាប់មន្ត្រីឥណទានម្នាក់	៦០	១២៣	១០០%
ចំនួនអតិថិជនសម្រាប់បុគ្គលិកម្នាក់	១៥	២២	៤៦%
ផលបត្រឥណទានដែលបានបញ្ចេញ(គិតជាដុល្លារ)	៤.៨៧៦.០៩៧	៤.៦៨៣.៩៤៤	៤%
ចំនួនអតិថិជនដែលបានផ្តល់ឥណទាន	៣៦២	៤៥០	២៤%
ផលបត្រឥណទានហានិភ័យ (PAR%)	២.៥១%	៦.៣៣%	៤%


សមិទ្ធផល ផលបត្រឥណទាន ២០២៣

ចំនួនអតិថិជនតាមភេទ


■ ប្រុស ■ ស្រី



ផលបត្រឥណទានតាមអាជីវកម្ម



ផលបត្រឥណទាន តាមប្រភេទផលិតផលឥណទាន



៥. លទ្ធផលហិរញ្ញវត្ថុសង្ខេប (ដុល្លារអាមេរិក)

	២០២២	២០២៣	ប្រែប្រួល
ទ្រព្យសកម្មសរុប (ដុល្លារអាមេរិក)	៩.៥៧៤.៩៥៥	១០.២៦៣.៩៥៤	៧%
ចំណូលសរុប	៧.៧៩២.៥៨០	៨.៤១០.៥០២	៨%
មូលធនសរុប	១.៧៨២.៣៧៥	១.៨៥៣.៤៥២	៤%
ចំណូលការប្រាក់	១.១៩៩.៦៧៤	១.៤៥៤.៨៧៤	២១%
ចំណាយការប្រាក់	(៣៤៨.២៩២)	(៤១១.៦៩០)	១៨%
ពន្ធលើប្រាក់ចំណេញ	(១៥៤.៩៧៩)	(១៩.៩៧៧)	៨៧%
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	៤៤៩.១៨២	៧១.០៧៧	-៨៤%
ប្រាក់ចំណេញធៀបមូលធន	២៥.២០%	៣.៨៣%	-២១%
ប្រាក់ចំណេញធៀបទ្រព្យសកម្ម	៤.៦៩%	០.៦៩%	-៤%



៦. សូចនាករគាំពារសង្គម

សូចនាករ	២០២២	២០២៣
សរុបអតិថិជនខ្ចី	៦០៥	៨៦៣
សរុបអតិថិជនខ្ចីជាស្រ្តី	២២៣	៣៣៦
ត្រួតពិនិត្យប្រវត្តិឥណទាន (CBC)	១០០%	១០០%
ចំនួនបុគ្គលិកសរុប	៣៨	៣៦
ចំនួនបុគ្គលិកជាស្រ្តី	១០	១១
ចំនួនអ្នកគ្រប់គ្រង	៦	៤
ចំនួនអ្នកគ្រប់គ្រងជាស្រ្តី	១	២
ចំនួនមន្ត្រីឥណទាន	៩	៩
អាក្រាតភាពបុគ្គលិក	៩៧%	៩៤%
ចំនួនវគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិក	២១	១៧
ពន្ធលើប្រាក់បៀវត្សន៍ និងប្រាក់អត្ថប្រយោជន៍ (ជាដុល្លារ)	៥០.៣៨៥	៩០.៣៣៥
ពន្ធកាត់ទុក (ជាដុល្លារ)	៤៧.៥០៥	៦៧.៦៦២
ពន្ធលើប្រាក់ចំណេញ (ជាដុល្លារ)	១៥៤.៩៧៩	១៩.៩៧៧



[illegible]

៨. សមាជិកក្រុមប្រឹក្សាភិបាល

០១



លោក បុល រ៉ាន់ឡឺត
ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ

០២



លោក សាកាហ៊ីរ៉ូ ឃ៉ាម៉ាស៊ីតា
អភិបាល និងនាយកប្រតិបត្តិបរិច្ឆេទ

០៣



លោក សូស៊ីហ៊ីរ៉ូ ម៉ី ឃ៉ាអ៊ីលី
អភិបាលឯករាជ្យ

៩. សមាសភាពគណៈគ្រប់គ្រង

០៤



អ្នកស្រី ស៊ីម សុំសៀ
ប្រធានផ្នែកធនធានមនុស្ស

០៥



អ្នកស្រី គង់ សៀងលីញ
ប្រធានផ្នែកហិរញ្ញវត្ថុ

០៦



លោក ស៊ី សុំសៀ
ប្រធានផ្នែកសំរាប់ផ្ទៃក្នុង

០៧



លោក ស៊ីម សុំសៀ
ប្រធានផ្នែកប្រតិបត្តិការ

០៨



លោក ផុល ចាន់ឧត្តម
មន្ត្រីពាក់ព័ន្ធនឹងការងារ

០១

លោក បុល រ៉ាន់ឡឺត

ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិ

លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៅខែធ្នូ ឆ្នាំ២០១៥ និងជាអ្នកតំណាងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី នៅខែមករា ឆ្នាំ២០១៦។ លោកទទួលបានបរិញ្ញាបត្រផ្នែកអប់រំភាសាជប៉ុនពីវិទ្យាស្ថានភាសាបេរទេសក្នុងឆ្នាំ២០១១។

លើសពីនេះទៅទៀតលោកមានបទពិសោធន៍ការងាររយៈពេល ៨ឆ្នាំក្នុងវិស័យធនាគារនិងអប់រំ។

០២

លោក តាកាហ្គី យ៉ាម៉ាស៊ីតា

អភិបាលនិង នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោកត្រូវបានតែងតាំងជាអភិបាល នៅខែធ្នូ ឆ្នាំ២០១៥ និងជាប្រធាននាយកហិរញ្ញវត្ថុ ខែមករា ឆ្នាំ២០១៦។ លោកបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ១៩៩៩ ពីសកលវិទ្យាល័យ KANSAI និងបញ្ចប់សញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មនៅ ឆ្នាំ២០០៦ ពីសកលវិទ្យាល័យ Wale Prifysgol Cymru។

លោកមានបទពិសោធន៍ការងារជាង២០ឆ្នាំ ជាមួយវិស័យធនាគារ និងអប់រំនៅប្រទេសជប៉ុន។

០៣

លោក តូស៊ីហ្គី មីយ៉ាអ៊ីឈិ

អភិបាលឯករាជ្យ

លោកត្រូវបានជ្រើសតាំងជាអភិបាលឯករាជ្យនៅខែមិថុនា ឆ្នាំ២០១៩ ព្រមទាំងទទួលស្គាល់ពី ធនាគារជាតិនៃកម្ពុជា នៅខែតុលា ឆ្នាំ២០១៩។ លោកបានទទួលបរិញ្ញាបត្រវិស្វកម្មនៅឆ្នាំ១៩៧៦ ពីសកលវិទ្យាល័យ កាណាហ្គាវ៉ា។

លោកមានបទពិសោធន៍ជាង ២៩ឆ្នាំ ជាមួយវិស័យគ្រប់គ្រងហិរញ្ញវត្ថុនៅប្រទេសជប៉ុន នៅក្នុងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឯកជន និងវិនិយោគ។ លើសពីនេះទៅទៀត លោក គឺជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនវិស្វកម្មអគ្គិសនី មីយ៉ាអ៊ីឈិ។

៩. សមាសភាពគណៈគ្រប់គ្រង

០៤

អ្នកស្រី ហ្ស៊ីក សម្ពុស្ស

ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្ស

អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា នៅក្នុងឆ្នាំ២០១១ ។ អ្នកស្រី មានបទពិសោធន៍ការងារជាង ៧ឆ្នាំ លើតួនាទី ផ្នែកគណនេយ្យ និងរដ្ឋបាល ជាមួយក្រុមហ៊ុនឯកជនជាច្រើន រួមមានទាំង ក្រុមហ៊ុនលក់ទំនិញ និង សណ្ឋាគារ។

អ្នកស្រី បានចូលបម្រើការងារនៅក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី ក្នុងឆ្នាំ២០១៦ រហូតដល់ ២០១៩ ក្នុងតួនាទីជាប្រធានគ្រប់គ្រងគណនេយ្យ។ នៅក្នុងឆ្នាំ២០២០ អ្នកស្រីត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកធនធានមនុស្ស មកដល់បច្ចុប្បន្ន។

០៥

អ្នកស្រី គក់ សៀវលិញ

ប្រធានផ្នែកហិរញ្ញវត្ថុ

អ្នកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងសវនកម្មនៅសកលវិទ្យាល័យវៀលប្រាយក្នុងឆ្នាំ២០១៤។ អ្នកស្រីក៏បានបញ្ចប់ថ្នាក់សញ្ញាបត្រជំនាញជាច្រើនដូចជា មុខវិជ្ជាស្តង់ដារគណនេយ្យថ្មី “CIFRS for SMES” ច្បាប់ពន្ធដារកម្ពុជា និងច្បាប់ពាណិជ្ជកម្មកម្ពុជា ។បច្ចុប្បន្នអ្នកស្រី កំពុងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រ គណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានខេមអេដ។

អ្នកស្រីមានបទពិសោធន៍ច្រើនជាង៨ឆ្នាំ ពីគណនេយ្យករ រហូតដល់ប្រធានផ្នែកហិរញ្ញវត្ថុ ដែលស្ថិតក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។

០២ **លោក ជី ឡុងហេង**
ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកគណនេយ្យ និងជំនាញផ្សេងៗទៀតជាច្រើន។

លោកមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភតិសន្យា។

០២ **លោក នៅ វិច្ឆិកា**
ប្រធានផ្នែកប្រតិបត្តិការ

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងទូទៅ និងបរិញ្ញាបត្រសេដ្ឋកិច្ច រួមទាំងវគ្គជំនាញខ្លីជាច្រើនទៀត ដូចជា ប្រតិបត្តិការបទប្បញ្ញត្តិ ការគ្រប់គ្រងហានិភ័យ ប្រតិបត្តិការអាជីវកម្ម និងការអភិវឌ្ឍន៍ AML/CFT ជាដើម។

លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ជាអ្នកសម្របសម្រួលផ្នែកទីផ្សារ និងក្នុងឆ្នាំ២០១៤ លោកចាប់ផ្តើមក្នុងវិស័យហិរញ្ញវត្ថុជាមន្ត្រីឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យរហូតជាប្រធានគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ។

០២ **លោក ផុន ចាន់ឧត្តម**
មន្ត្រីជាន់ខ្ពស់ផ្នែកហានិភ័យ

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ក្នុងឆ្នាំ២០២២ និងជំនាញខ្លីជាច្រើនដូចជា ផ្នែកប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យ។

មានបទពិសោធន៍ការងារជាង១០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ជាមន្ត្រីឥណទាន មន្ត្រីផ្នែកត្រួតពិនិត្យឥណទាន មន្ត្រីគ្រប់គ្រងហានិភ័យ រហូតជាមន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យ។

១០. ការគ្រប់គ្រងហានិភ័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យបានយ៉ាងល្អប្រសើរដើម្បីធានាភ្នាក់ងារប្រតិបត្តិការដែលអាចកើតមានឡើងទាបបំផុត។ រចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យនេះជួយសម្របសម្រួលក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពទៅលើការប្រមើលមើល និងការប្រតិបត្តិការគ្រប់គ្រងហានិភ័យ និងដំណើរការនៃការត្រួតពិនិត្យហានិភ័យ។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ មានមុខងារឯករាជ្យនិងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យ និងរាយការណ៍ដោយផ្ទាល់ជូនដល់ក្រុមប្រឹក្សាភិបាល។

ហានិភ័យឥណទាន

តួនាទីសំខាន់ គឺការទទួលខុសត្រូវក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងហានិភ័យឥណទាន ការកំណត់លក្ខខណ្ឌសម្រាប់ការវិនិច្ឆ័យលើការអនុម័តឥណទាន ការតាមដាន និងការគ្រប់គ្រងហានិភ័យ ការចាត់ថ្នាក់ហានិភ័យឥណទាន ការវិភាគហានិភ័យលើផលបត្រឥណទានដោយមានការផ្តល់ជាអនុសាសន៍ និងការចុះទៅត្រួតពិនិត្យឥណទានដោយផ្ទាល់ដោយឯករាជ្យ។

ហានិភ័យប្រតិបត្តិការ

សហការ តែងតែអនុវត្តជាប្រចាំទៅលើការវាយតម្លៃលើហានិភ័យ និងការគ្រប់គ្រង ការតាមដានសូចនាករហានិភ័យសំខាន់ៗនិងធ្វើតេស្តជាប្រចាំទៅលើផែនការនិរន្តរភាពអាជីវកម្ម ពិសេសក្នុងស្ថានភាពការរីករាលដាលនៃកូវីដ១៩ ។ ការដាក់ឱ្យប្រើប្រាស់ផលិតផលថ្មីៗ និងការកែសម្រួលផលិតផលសេវាកម្មដែលមានស្រាប់ ឬការកែសម្រួលដំណើរការ គឺតម្រូវឱ្យធ្វើការវាយតម្លៃ ហានិភ័យឱ្យបានល្អិតល្អន់ ដើម្បីការពារនិងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។

ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ សំដៅដល់ការខាតបង់ដែលបណ្តាលមកពី តម្លៃ ឬអត្រា ដែលអាចកើតមានឡើងនៅក្នុងបញ្ជីជួញដូរ ឬក្នុងបញ្ជីដែលមិនជួញដូរ ដែលមាននៅ ក្នុងតារាងតុល្យការ និងក្រៅតារាងតុល្យការ។ បើទោះបីជាកម្រិតហានិភ័យនេះមានប៉ុណ្ណាក៏ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ក៏អិលស៊ី ប្រឈមតែនឹងហានិភ័យតែមួយប៉ុណ្ណោះ គឺហានិភ័យមិនជួញដូរដែលរួមមានអត្រាការប្រាក់។

ហានិភ័យសាច់ប្រាក់ងាយស្រួល

សហការ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់តែសេវាកម្មឥណទានតែប៉ុណ្ណោះ ដូច្នេះចំពោះហានិភ័យប្រភេទនេះ គឺមិនមានអ្វីប៉ះពាល់ដល់ស្ថាប័នយើងឡើយ។ ដោយសារតែការគ្រប់គ្រងសាច់ប្រាក់បានល្អប្រសើរ ដូច្នេះស្ថាប័នយើងមិនមានបញ្ហាចំពោះលំហូរសាច់ប្រាក់នោះឡើយ។



១១. ការត្រួតពិនិត្យផ្ទៃក្នុង

រចនាសម្ព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរឹងមាំ ធ្វើឱ្យគ្រឹះស្ថានទាំងមូលធានាបាននូវប្រសិទ្ធភាពការងារ និងហានិភ័យដែលអាចកើតមានឡើង ចំពោះស្ថាប័ន ដែលត្រូវមានការចូលរួមពីគ្រប់បុគ្គលិកនិងថ្នាក់គ្រប់គ្រងទាំងអស់។ សវនកម្មផ្ទៃក្នុងរបស់ សហការីត្រូវទទួលខុសត្រូវ ក្នុងការវាយតម្លៃលើភាពគ្រប់គ្រាន់ និងត្រឹមត្រូវនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង រួមទាំងពិនិត្យមើលការប្រតិបត្តិតាមរបស់ស្ថាប័នទៅនឹង បទបញ្ញត្តិនានាផងដែរ ហើយរាយការណ៍ដោយឯករាជ្យទៅកាន់ប្រធានគណៈកម្មការសវនកម្មនៃក្រុមប្រឹក្សាភិបាល។

សកម្មភាពសវនកម្មផ្ទៃក្នុងមានភាពឯករាជ្យមិនលម្អៀង ក្នុងការធានាអះអាងនិងប្រឹក្សាយោបល់ដែលត្រូវបានរៀបចំឡើងក្នុងគោល បំណងធ្វើឱ្យប្រសើរឡើងទៅលើប្រតិបត្តិការរបស់ សហការី ទាំងមូល។ សវនកម្មផ្ទៃក្នុងបានរួមចំណែកជួយឱ្យ សហការី សម្រេច ផែនការតាមរយៈការផ្តល់នូវវិធីសាស្ត្រវាយតម្លៃ និងវិន័យនិងជួយធ្វើឱ្យប្រសើរឡើងលើប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ការត្រួត ពិនិត្យផ្ទៃក្នុង និងដំណើរការអភិបាលកិច្ច។

សកម្មភាពសវនកម្មផ្ទៃក្នុងមិនត្រូវបានរារាំងដោយផ្នែកណាមួយនៅក្នុងអង្គភាពឡើយរួមមាន នីតិវិធីធ្វើសវនកម្ម វិសាលភាព ភាព ញឹកញាប់ ពេលវេលា ឬការរាយការណ៍ ដើម្បីរក្សាឱ្យមានឯករាជ្យភាពនិងសុក្រឹតភាពតាមការចាំបាច់។ ដោយសារសកម្មភាព ឯករាជ្យទាំងនេះហើយទើបធ្វើឱ្យការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ សហការីប្រព្រឹត្តទៅបានល្អប្រសើរ និងមាន ប្រសិទ្ធភាព។

សវនកម្មផ្ទៃក្នុង ត្រូវតែមានឯករាជ្យភាពដោយមិនចូលរួមធ្វើប្រតិបត្តិការប្រចាំថ្ងៃ និងត្រូវជៀសវាងការចូលរួមដែលអាចប៉ះពាល់ដល់ លទ្ធភាពរបស់ពួកគាត់ក្នុងការផ្តល់សេវាកម្មប្រកបដោយឯករាជ្យភាព និងសុក្រឹតភាព។ សម្រាប់ការធ្វើសវនកម្មផ្ទៃក្នុងសវនកម្មមិន មានតួនាទី ឬសិទ្ធិលើសពីសកម្មភាពត្រួតពិនិត្យ និងការធ្វើសវនកម្មនោះទេ។



១២. គណៈកម្មការនៃគណៈគ្រប់គ្រង

ដើម្បីឱ្យការគ្រប់គ្រងមានប្រសិទ្ធភាពខ្ពស់ និងធានាដល់ការរីកចម្រើនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី យើងបានរៀបចំនូវប្រព័ន្ធអភិបាលកិច្ចសម្រាប់អនុវត្ត សម្រេចចិត្ត និងចាត់ចែងការងារគ្រប់គ្រងនៅក្នុងស្ថាប័នទាំងមូល។ ប្រព័ន្ធគ្រប់គ្រងនេះគ្រឹះស្ថានបានរៀបចំ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ។

គណៈកម្មការសវនកម្ម

គណៈកម្មការនេះ ត្រូវបានបង្កើតឡើងសម្រាប់ការរៀបចំការធ្វើសវនកម្ម និងធានាពីការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុងរបស់ស្ថាប័នទាំងមូលអោយមានប្រសិទ្ធភាពខ្ពស់ ។ លើសពីនេះទៀត គណៈកម្មការមានសិទ្ធិ សម្រេចនិងស្នើ តែងតាំង ឬ បញ្ឈប់សវនករឯករាជ្យ ទៅកាន់កិច្ចប្រជុំភាគទុនិកប្រចាំឆ្នាំផងដែរ។

គណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

គណៈកម្មការនេះ គឺត្រូវបានបង្កើតឡើងសម្រាប់ធ្វើជាអ្នករៀបចំនូវប្រព័ន្ធគ្រប់គ្រងហានិភ័យ និងគោលការណ៍ប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព កំហុសឆ្គង និងការប្រតិបត្តិតាមដំណើរការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ។ គណៈកម្មការនេះមានតួនាទីត្រួតពិនិត្យការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃរបស់គ្រឹះស្ថានទាំងមូល។ គណៈកម្មការនេះមានមុខងារឯករាជ្យ ក្នុងការគ្រប់គ្រងហានិភ័យ និងរាយការណ៍ផ្ទាល់ទៅក្រុមប្រឹក្សាភិបាល។

គណៈកម្មការឥណទាន

គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីធ្វើការត្រួតពិនិត្យ និងទទួលបានរបាយការណ៍ដែលចាំបាច់ ពីផ្នែកនៃគណៈគ្រប់គ្រងផ្សេងដើម្បីធ្វើការប៉ាន់ស្មាន និងគ្រប់គ្រងហានិភ័យ ឥណទាន។ គណៈកម្មការមានតួនាទីក្នុងការចាត់ចែង និងធ្វើការគ្រប់គ្រងលើប្រសិទ្ធភាព និងប្រតិបត្តិទៅតាមគោលនយោបាយឥណទាន តាមរយៈការត្រួតពិនិត្យលើនីតិវិធី ការទទួលបានរបាយការណ៍ និងព័ត៌មានផ្សេងៗ ដែលមានសារៈសំខាន់ រួមមាន ការឱ្យពិន្ទុលើគុណភាពនៃឥណទាន ការត្រួតពិនិត្យលើដំណើរការឥណទាន ការគាំទ្រដល់ការធ្វើសវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យ។ គណៈកម្មការក៏មានតួនាទីក្នុងការត្រួតពិនិត្យ សមត្ថភាពការងារ និង គុណភាព នៃឥណទានតាមរយៈការពិនិត្យលើគំរូឥណទានដែលបានជ្រើសរើស និងព័ត៌មានដ៏សមរម្យ រួមបញ្ចូលទាំងការចាត់ថ្នាក់ឥណទាន និងឥណទានមិនដំណើរការ។

គណៈកម្មការអភិវឌ្ឍន៍ផលិតផល និងអាជីវកម្ម

គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យស្របតាមតម្រូវការរបស់អតិថិជន និងប្រជែងក្នុងទីផ្សារ។ វាបង្កើតឡើងជាពិសេសសម្រាប់ផ្នែកឥណទានក្នុងគោលបំណងអភិវឌ្ឍន៍ផលិតផលថ្មីៗដែលជាផ្នែកមួយស្ថិតក្នុងវិស័យហិរញ្ញវត្ថុរបស់គ្រឹះស្ថាន។

គណៈកម្មការវិន័យ

គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីសម្រេចលើការដាក់ពិន័យ និងការស៊ើបអង្កេតចំពោះការប្រព្រឹត្តនូវកំហុសដែលបានចែងក្នុងគោលការណ៍របស់គ្រឹះស្ថាន។

១៣. ផលិតផលរបស់យើង



➤ ឥណទានអាជីវកម្ម

ផលិតផលឥណទានអាជីវកម្ម ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនជាបុគ្គលដែលមានបំណងប្រើប្រាស់សម្រាប់ការចាប់ផ្តើមអាជីវកម្ម ការពង្រីកអាជីវកម្ម ដែលការប្រើប្រាស់នេះសមស្របទៅតាមបេសកកម្មរបស់គ្រឹះស្ថានយើងក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពប្រជាជន។



➤ ឥណទានរថយន្ត

ផលិតផលឥណទានរថយន្ត គឺបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលមានតម្រូវការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ដែលគាត់អាចស្នើប្រើប្រាស់ឥណទានប្រភេទនេះបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។



➤ ឥណទានម៉ូតូ

ផលិតផលឥណទានម៉ូតូ ត្រូវបានបង្កើតឡើងដើម្បីបំពេញបំណងជូនអតិថិជនជាកត្តជនអាចខ្ចីប្រាក់ទិញម៉ូតូប្រើប្រាស់ក្នុងក្រុមគ្រួសារ ឬប្រកបមុខរបរផ្សេងៗតាមបំណងប្រាថ្នា។



➤ ឥណទានគេហដ្ឋាន

ផលិតផលឥណទានគេហដ្ឋាន ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនជាបុគ្គលដែលមានបំណងប្រើប្រាស់ក្នុងការទិញគេហដ្ឋានដោយមិនកំណត់លក្ខខណ្ឌ។ អតិថិជនអាចយកទ្រព្យដែលទិញស្រាប់ ឬទ្រព្យផ្សេងជំនួសដើម្បីធ្វើជាទ្រព្យបញ្ចាំសម្រាប់ឥណទានប្រភេទនេះ។



➤ ឥណទានផ្ទាល់ខ្លួន

ផលិតផលឥណទានផ្ទាល់ខ្លួន ត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលមានបំណងប្រើប្រាស់សាច់ប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសម្រាប់គោលបំណងផ្ទាល់ខ្លួនជាក់លាក់។ ឥណទានប្រភេទនេះបង្កភាពងាយស្រួលដល់អតិថិជនជាទីបំផុតដោយសារតែវាមានភាពរហ័សនិងរយៈពេលវែងដែលអតិថិជនអាចសងត្រលប់មកវិញដោយប្រសិទ្ធភាព។



➤ ឥណទានការសិក្សា

ផលិតផលឥណទានការសិក្សា ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការដល់អតិថិជនដែលជាសិស្សនិស្សិតដែលមានបំណងបន្តការសិក្សាប៉ុន្តែមិនមានលទ្ធភាព ដោយសារការចំណាយទៅលើ ថ្លៃសិក្សា សម្ភារៈសិក្សា ដូច្នេះឥណទានប្រភេទនេះ គឺតម្រូវការដំណើរការសម្រាប់ពួកគាត់ ដើម្បីបន្តក្តីស្រមៃទៅថ្ងៃអនាគត។

១៤. អតិថិជនគោលដៅរបស់យើង

ការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពគឺជាចំណុចយ៉ាងសំខាន់ដែលគ្រឹះស្ថានរបស់យើងបានប្រកាន់យក ដើម្បីស្របទៅតាមបេសកកម្មរបស់យើងនិងអនុវត្តដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយផ្តល់ជូនតាមប្រភេទផ្ទាល់ខ្លួន និងអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម។ ជាមួយនឹងអត្រាការប្រាក់ និងតម្លៃសេវាសមរម្យដែលអាចឱ្យអតិថិជនធ្វើការសម្រេចចិត្តយ៉ាងងាយស្រួលមុននឹងធ្វើការជ្រើសរើសប្រើប្រាស់ផលិតផលរបស់ សហការ។



➤ គ្រួសារ

ដោយសារ ស្ថានភាពចំណូលនៃប្រជាជនកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈមុខរបរកសិកម្ម ជួញដូរសេវាកម្ម ដឹកជញ្ជូន។ យោងលើការកើនឡើងចំណូលនេះ ហើយដែលអាចឱ្យពួកគាត់មានលទ្ធភាពប្រើប្រាស់ផលិតផលឥណទានរថយន្ត រឺឥណទានគេហដ្ឋាន របស់ សហការប្រកបដោយទំនុកចិត្តនិងនិរន្តរភាព។



➤ សហគ្រាសខ្នាតតូច

សហគ្រាសខ្នាតតូច ភាគច្រើនមានសមាជិកចាប់ពី ១០នាក់ទៅ ៥០នាក់ ហើយមានទីតាំងនៅទីប្រជុំជន និងជាក្រុង។ សហគ្រាសប្រភេទនេះអាចជា សហគ្រាសផលិតម្ហូបអាហារ គ្រឿងសង្ហារឹម គ្រឿងតុបតែង។ល។



➤ សហគ្រាសខ្នាតតូចបំផុត

សហគ្រាសខ្នាតតូចបំផុត ភាគច្រើនជាអាជីវកម្មលក្ខណៈគ្រួសារដែលមានសមាជិកគ្រួសារ ជាអ្នកជួយក្នុងសកម្មភាពអាជីវកម្ម។ សហគ្រាសទាំងនោះភាគច្រើនមានបុគ្គលិកតិចជាង ១០នាក់ ដែលភាគច្រើនជាសមាជិកក្រុមគ្រួសារ។ សហគ្រាសប្រភេទនេះសំបូររបបណាស់នៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។



➤ សហគ្រាសខ្នាតមធ្យម

ជាប្រភេទសហគ្រាសដែលមានទីតាំងស្ថិតនៅ ទីប្រជុំជន ឬទីរួមស្រុកឬខេត្ត។ សហគ្រាសប្រភេទនេះជាទូទៅកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងជាទូទៅមានសមាជិកចាប់ពី ៥១ ដល់ ១០០ នាក់។

១៥. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវរបាយការណ៍ ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មច្បាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទដែលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុទៅគ្រប់វិស័យនៃអាជីវកម្មខ្នាតតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់ជូនដល់សាធារណជននូវសេវាកម្មមីក្រូហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	គិតជាពាន់រៀល
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	៧១.០៧៧	២៩២.១២៨

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការបែងចែកភាគលាភសម្រាប់អំឡុងការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ក្នុងអំឡុងការិយបរិច្ឆេទបច្ចុប្បន្ននេះមានការផ្ទេរចំនួន ៥១.៦០៣ ដុល្លារអាមេរិកពីចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណូលលម្អិត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលឥណទានពិបាកទារ និងការធ្វើសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានពិបាកទារ និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានភាពចាំបាច់ក្នុងការលុបចោលឥណទានពិបាកទារ ឬចំនួនសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យនៅក្នុងរបាយ-ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍ចំណូលលម្អិត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងឡាយណា ដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងនិងដែលអាចបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- ១ បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ឬ
 - ២ បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីការិយបរិច្ឆេទនេះឡើយ។
- តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ឬអាចត្រូវបានទាមទារឱ្យសង ក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួន នៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលត្រូវមិនបានវែកញែកក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបណ្តាលឱ្យមានចំនួនទឹកប្រាក់ ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានការភ័ន្តច្រឡំឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទ នេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងការិយបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាវ័ន្ត ឬមិនប្រក្រតីណាមួយបានកើតឡើង ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្ម របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ ដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

ដើមទុន

ក្នុងអំឡុងការិយបរិច្ឆេទនេះ ដើមទុនដែលបានចុះបញ្ជី និងបោះផ្សាយរបស់ក្រុមហ៊ុន ត្រូវបានបង្កើនពី ៣.៣០០.០០០ដុល្លារអាមេរិក ដល់ ៣.៦០០.០០០ដុល្លារអាមេរិក តាមមធ្យោបាយការបោះផ្សាយភាគហ៊ុនធម្មតាថ្មីចំនួន ៣០០.០០០ភាគហ៊ុន ដែលមានតម្លៃ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន ជាសាច់ប្រាក់ សម្រាប់គោលបំណងដើមទុនបង្វិល។ ការបោះផ្សាយថ្មីនេះត្រូវបានធ្វើឡើងដោយ ការផ្ទេរពីដើមទុនបម្រុងក្នុងការិយបរិច្ឆេទ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុនរបស់ក្រុម ហ៊ុននាចុងការិយបរិច្ឆេទនេះទេ។

ក្រុមប្រឹក្សាភិបាល



លោក ចុង វ៉ាន់នៀត
ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ



លោក សាកាហ៊ីរ៉ូ យ៉ាម៉ាស៊ីតា
អភិបាល និងនាយកប្រតិបត្តិហិរញ្ញវត្ថុ



លោក សុស៊ីហ៊ីរ៉ូ មីយ៉ាអ៊ីឈិ
អភិបាលឯករាជ្យ

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយ ដែលមានក្រុមហ៊ុនជាភាគីមួយក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិត បំណុលពី ក្រុមហ៊ុន ឬពីក្រុមហ៊ុន ដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះ កិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធនាមួយ ជាមួយនឹង ក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាល ជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជា សាវ័ន្តឡើយ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្មនិងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- ក. អនុវត្តគោលនយោបាយគណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្ន ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យបានជាប់លាប់
- ខ. អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាន នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យមហៅកាត់ថា (“ស.រ.ហ.អ.ក.ស.ធា.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ. រក្សាឱ្យបាននូវភាពគ្រប់គ្រាន់នៃកំណត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត
- ង. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសាធារណៈ ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុនហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ៩ ដល់ ៣៩ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

ជំនួសអោយក្រុមប្រឹក្សាភិបាល



លោក បុល វ៉ាន់នឿត

ប្រធាន និងនាយកប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

១៦. របាយការណ៍របស់សវនករឯករាជ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសហការ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍ចំណូលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងសេចក្តីសង្ខេបគោលនយោបាយគណនេយ្យ សំខាន់ៗ ដែលបានបង្ហាញនៅទំព័រទី ៩ ដល់ ៣៩។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃការបញ្ចេញមតិយោបល់

សវនកម្ម ដែលយើងបានទទួល គឺគ្រប់គ្រាន់និងសមស្របដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនស្របតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញអន្តរជាតិ (ព្រមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (“ក្រមសីលធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃក្រម-សីលធម៌ទាំងនេះ និងក្រមសីលធម៌ IESBA។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមានព័ត៌មានដែលមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិងរបាយ-ការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថា តើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើងមានកំហុសឆ្គងជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវឱ្យរាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យជឿជាក់ពីកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំឬការភ័ន្តច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មហើយធ្វើការលាតត្រដាង ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបអនិរន្តរភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយប៉ុន្តែត្រូវតែធ្វើដូច្នេះ។

ទំនួលខុសត្រូវរបស់សវនករក្នុងការលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍សវនកម្មដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់មួយប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តពេលដែលវាកើតមានឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភ័ន្តច្រឡំត្រូវបានចាត់ទុកជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំអាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្ម អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើវាបណ្តាល មកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការឃុបឃិតគ្នា ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់ពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមស្ថានភាពប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃប៉ាន់ស្មាន គណនេយ្យ និងលាតត្រដាងដែលពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងដែលទទួលបាន ថាមានភាពមិនប្រាកដប្រជាតើកើតឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើង យើងខ្ញុំត្រូវបានតម្រូវឱ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍សវនកម្ម និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំប្រសិនបើការកំណត់ទាំងនោះមិនគ្រប់គ្រាន់។
សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងការលាតត្រដាងថាតើរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនតំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗ ក្នុងរបៀបបឋមមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការទំហំការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានទាំងកង្វះខាតក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។


អ៊ិន អុង (អង់ហ្គីង) ហង់អ៊ិន
 រាជធានីភ្នំពេញ
 ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

តារាងបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

	កំណត់	២០២៣		២០២២	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	៣០.៦២៣	១២៥.០៩៥	១៥៦.៨៩១	៦៤៥.៩២០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧	១៨១.៧២៣	៧៤២.៣៣៨	៤៦៥.៦៩០	១.៩១៧.២៤៦
សមតុល្យនៅធនាគារផ្សេងៗ	៨	៣៦០.០៤០	១.៤៧០.៧៦៣	៥៦៧.៩១៦	២.៣៣៨.១១០
ឥណទានទៅអតិថិជន	៩	៩.៤៧៩.៤៩៥	៣៨.៧២៣.៧៣៧	៨.២៥៦.៤២៧	៣៣.៩៩១.៧១០
គណនីត្រូវទទួលផ្សេងៗ	១០	៨០.៩៨៥	៣៣០.៨២៤	៤៤.១២៣	១៨១.៦៥៥
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១១	៩២.២២១	៣៧៦.៧២៣	៦៨.០៨៥	២៨០.៣០៦
ទ្រព្យអរូបី	១២	២៧.៤១៧	១១១.៩៩៨	-	-
ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	១៤	១១.៤៥០	៤៦,៧៧៣	១៥.៨២៣	៦៥.១៤៣
ទ្រព្យសកម្មសរុប		១០.២៦៣.៩៥៤	៤១.៩២៨.២៥១	៩.៥៧៤.៩៥៥	៣៩.៤២០.០៩០
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	១៣	៨.៣០០.០០០	៣៣.៩០៥.៥០០	៧.៦០០.០០០	៣១.២៨៩.២០០
គណនីត្រូវបង់ផ្សេងៗ	១៥	១០៩.៩៤២	៤៤៩.១១៣	១៩១.៦១០	៧៨៨.៨៥៩
បំណុលពន្ធពន្យារ		៥៦០	២.២៨៨	៩៧០	៣.៩៩៣
បំណុលសរុប		៨.៤១០.៥០២	៣៤.៣៥៦.៩០១	៧.៧៩២.៥៨០	៣២.០៨២.០៥២
មូលធន					
ដើមទុន	១៦	៣.៦០០.០០០	១៤.៥១២.១០០	៣.៣០០.០០០	១៣.២៧៧.០០០
ទុនបម្រុងតាមច្បាប់	១៧	៦០.៤៨៧	៤៣៣.៩១៤	៨.៨៨៤	៣៥.៧៨២
ដើមទុនបម្រុង	១៨	-	-	៣០០.០០០	១.២៣៥.១០០
ខាតបង់		(១.៨០៧.០៣៥)	(៧.២៩៤.០៧៦)	(១.៨២៦.៥០៩)	(៧.៣៧៤.១១៦)
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		-	១០៥.៤៥៦	-	១៦៤.២៧២
មូលធនសរុប		១.៨៥៣.៤៥២	៧.៥៧១.៣៥០	១.៧៨២.៣៧៥	៧.៣៣៨.០៣៨
បំណុល និងមូលធនសរុប		១០.២៦៣.៩៥៤	៤១.៩២៨.២៥១	៩.៥៧៤.៩៥៥	៣៩.៤២០.០៩០

របាយការណ៍ចំណូលលម្អិត

តារាងបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

	កំណត់	២០២៣		២០២២	
	សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៩	១.៤៥៤.៨៧៤	៥.៩៧៩.៥៣២	១.១៩៩.៦៧៤	៤.៩០៣.០៦៨
ចំណាយការប្រាក់	២០	(៤១១.៦៩០)	(១.៦៩២.០៤៦)	(៣៤៩.២៩២)	(១.៤២៣.៤៦៩)
ចំណូលការប្រាក់សុទ្ធ		១.០៤៣.១៨៤	៤.២៨៧.៤៨៦	៨៥០.៣៨២	៣.៤៧៩.៥៩៩
(សំវិធានធនសម្រាប់)/ការប្រែប្រួលនៃឥណទានជាប់សង្ស័យ	៩	(៣៣.៥២០)	(១៣៧.៧៦៧)	៥២៧.៨៣៤	២.១៥៧.២៥៨
ចំណូលប្រតិបត្តិការផ្សេងៗ	២១	១២២.១៨០	៥០២.១៦០	៩៧.៤១១	៣៩៨.១១៨
ចំណាយបុគ្គលិក	២២	(៧០៥.៥២១)	(២.៨៩៩.៦៩១)	(៥៩៤.៥២៦)	(២.៤២៩.៨២៨)
ចំណាយរំលស់	២៣		(១៣៧.៣១៩)	(៣៩.៧៤៥)	(១៦២.៤៣៨)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៤	(៣០១.៩៩៩)	(១.២៤០.៦៣៦)	(២៣៨.១៩៥)	(៩៧៣.៥០៣)
ចំណេញមុនបង់ពន្ធ		៩១.០៥៤	៣៧៤.២៣៣	៦០៤.១៦១	២.៤៦៩.២០៦
ចំណាយពន្ធ	២៥	(១៩.៩៧៧)	(៨២.១០៥)	(១៥៤.៩៧៩)	(៦៣៣.៣៩៩)
ចំណេញសម្រាប់ការិយបរិច្ឆេទ		៧១.០៧៧	២៩២.១២៨	៤៤៩.១៨២	១.៨៣៥.៨០៧
ចំណូលលម្អិតផ្សេងៗ បន្ទាប់ពីគិតពន្ធរួច					
ខ្ទង់គណនីដែលបានបែងចែកឡើងវិញលើចំណេញ ឬខាត៖					
- លម្អៀងនៃការបកប្រែប្រែប្រួលប័ណ្ណបរទេស		-	(៥៨.៨១៦)	-	៥៧.៩០៣
ចំណូលលម្អិតផ្សេងៗសរុបសម្រាប់ការិយបរិច្ឆេទ		៧១.០៧៧	២៣៣.៣១២	៤៤៩.១៨២	១.៨៩៣.៧១០



របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

តារាងបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

	លម្អៀងពីការប្តូរ					
	ដើមទុន		ដើមទុនបម្រុង		លម្អៀងពីការប្តូរ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ខាតបង់	សរុប
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.៣០០.០០០	១៣.២៧៧.០០០	៧.៦៣៦	៣០.៦៨១	-	១០៦.៣៦៩
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.៣០០.០០០	១៣.២៧៧.០០០	៧.៦៣៦	៣០.៦៨១	(៩.២០៤.៨២២)	១.០៣៣.១៩៣
ចំណេញក្នុងកាលបរិច្ឆេទ	-	-	-	-	១.៨៣៥.៨០៧	១.៨៣៥.៨០៧
ចំណូលលម្អិតផ្សេងៗ បន្ទាប់ពីគិតពន្ធដារ	-	-	-	-	-	៥៧.៩០៣
ចំណូលលម្អិតផ្សេងៗសរុប	-	-	-	-	១.៨៣៥.៨០៧	១.៨៩៣.៧១០
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន	-	-	-	-	-	-
ដើមទុនបម្រុង	-	-	៣០០.០០០	១.២៣៥.១០០	-	៣០០.០០០
ការផ្ទេរទៅទុនបម្រុង	-	១.២៤៨	-	-	(១.២៤៨)	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ភាគហ៊ុន	-	១.២៤៨	៣០០.០០០	១.២៣៥.១០០	(១.២៤៨)	៣០០.០០០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣.៣០០.០០០	១៣.២៧៧.០០០	៨.៤៨៤	៣៤.៧៨២	(១.៨២៦.៩០៩)	៧.៣៣៨.០៣៨

របាយការណ៍ស្តីពីរបៀបប្រែប្រួលអាកាសធាតុ
ឆ្នាំទី ៣ ខែធ្នូ ឆ្នាំ ២០២៣ (ត)

លម្អៀងពិការប្តូរ										
ដើមទុន		ដើមទុនបម្រុងតាមច្បាប់		ដើមទុនបម្រុង		ខាតបង់		រូបិយប័ណ្ណ		សរុប
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២										
៣.៣០០.០០០	១៣.២៧៧.០០០	៨.៨៨៤	៣៥.៧៨២	៣០០.០០០	១.២៣៥.១០០	(១.៨២៦.៥០៩)	(៧.៣៧៤.១១៦)	-	១៦៤.២៧២	១.៧៨២.៣៧៥ ៧.៣៣៨.០៣៨
ចំណេញក្នុងការិយបរិច្ឆេទ										
-	-	-	-	-	-	៧១.០៧៧	២៩២.១២៨	-	៧១.០៧៧	២៩២.១២៨
ចំណូលលម្អិតផ្សេងៗ បន្ទាប់ពីគិតពន្ធរួច										
-	-	-	-	-	-	-	-	-	(៥៨.៨១៦)	(៥៨.៨១៦)
ចំណូលលម្អិតផ្សេងៗសរុប										
-	-	-	-	-	-	៧១.០៧៧	២៩២.១២៨	-	(៥៨.៨១៦)	៧១.០៧៧ ២៣៣.៣១២
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន										
ដើមទុនបម្រុង										
៣០០.០០០	១.២៣៥.១០០	-	-	(៣០០.០០០)	(១.២៣៥.១០០)	-	-	-	-	-
ការផ្ទេរទៅទុនបម្រុង										
-	-	៥១.៦០៣	២១២.០៨៨	-	-	(៥១.៦០៣)	(២១២.០៨៨)	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ភាគហ៊ុន										
៣០០.០០០	១.២៣៥.១០០	៥១.៦០៣	២១២.០៨៨	(៣០០.០០០)	(១.២៣៥.១០០)	(៥១.៦០៣)	(២១២.០៨៨)	-	-	-
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២										
៣.៦០០.០០០	១៤.៥១២.១០០	៦០.៤៨៧	២៤៧.៨៧០	-	-	(១.៨០៧.០៣៥)	(៧.២៥៤.០៧៦)	-	១០៩.៤៥៦	១.៨៤៣.៤៥៣ ៥.៧១៣.៣៥០

របាយការណ៍លំហូរសាច់ប្រាក់

តារាងបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣

	២០២៣		២០២២		
	កំណត់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		៩១.០៥៤	៣៧៤.២៣៣	៦០៤.១៦១	២.៤៦៩.២០៦
និយ័តកម្ម៖					
សំវិធានធន/(ការប្រែត្រឡប់)សម្រាប់ ឥណទានជាប់សង្ស័យ	៩	៣៣.៥២០	១៣៧.៧៦៧	(៥២៧.៨៣៤)	(២.១៥៧.២៥៨)
រំលស់ទ្រព្យអរូបី	១២	៨៣	៣៤១	-	-
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១១	៣៣.៣២៨	១៣៦.៩៧៨	៣៩.៧៤៥	១៦២.៤៣៨
ចំណាយការប្រាក់	១៩	៤១១.៦៩០	១.៦៩២.០៤៦	៣៤៨.២៩២	១.៤២៣.៤៦៩
ចំណេញពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(១០.៣៥៤)	(៤២.៥៥៥)	-	-
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៥៥៩.៣២១	២.២៩៨.៨១០	៤៦៤.៣៦៤	១.៨៩៧.៨៥៥
បម្រែបម្រួលដើមទុនបង្វិល៖					
ឥណទានទៅអតិថិជន		(១.២៥៦.៥៨៨)	(៥.១៣៣.១៦២)	(១.១១៣.២៧១)	(៤.៥៨៣.៣៣៧)
គណនីត្រូវទទួលផ្សេងៗ		(៣៦.៨៦២)	(១៥០.៥៨១)	(១៩.០៣២)	(៧៨.៣៥៥)
គណនីត្រូវបង់ផ្សេងៗ		(៨១.៦៦៨)	(៣៣៣.៦១៤)	៥៤.៤៤៧	២២៤.១៥៩
ប្រាក់តម្កល់តាមច្បាប់		(១៥.០០០)	(៦១.២៧៥)	-	-
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៨៣០.៧៩៧)	(៣.៣៧៩.៨២២)	(៦១៣.៤៩២)	(២.៥៣៩.៦៧៨)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(១៦.០១៤)	(៦៥.៨១៨)	(១៣.០២៨)	(៥៣.២៤៥)
ការប្រាក់ដែលបានបង់		(៤១១.៦៩០)	(១.៦៩២.០៤៦)	(៣៤៨.២៩២)	(១.៤២៣.៤៦៩)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១.២៥៨.៥០១)	(៥.១៣៨.៦៩៦)	(៩៧៤.៨១២)	(៤.០១៦.៣៩២)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១១	(១០១.៣៧០)	(៤១៦.៦៣១)	(១.៦៤៩)	(៦.៧៣៩)
ប្រាក់បានមកពីការលក់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		២៦.៧៦០	១០៩.៩៨៤	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៧៤.៦១០)	(៣០៦.៦៤៧)	(១.៦៤៩)	(៦.៧៣៩)

នាកាលបរិច្ឆេទ៖ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ (ត)

	២០២៣			២០២២	
	កំណត់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ប្រាក់បានពីការបន្ថែមដើមទុនបម្រុង	១៨	-	-	៣០០.០០០	១.២៣៥.១០០
សាច់ប្រាក់ទទួលបានពីកម្ចី		១.២៥០.០០០	៥.១៣៧.៥០០	៦.៣០២.៨២០	២៥.៧៥៩.៦២៥
ការបង់សងប្រាក់កម្ចី		(៥៥០.០០០)	(២.២៦០.៥០០)	(៤.៧១០.០១២)	(១៩.២៤៩.៨១៩)
		៧០០.០០០	២.៨៧៧.០០០	១.៨៩២.៨០៨	៧.៧៤៤.៩០៦
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន					
		(៦៣៣.១១១)	(២.៥៦៧.៣៣៣)	៩១៦.៣៤៧	៣.៧២១.៧៧៥
(តំហាយ)/កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		១.០២៥.៤៩៧	៤.២២១.៩៧១	១០៩.១៥០	៤៤៤.៦៧៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		-	(៥១.៧៤២)	-	៥៥.៥១៩
លម្អៀងនៃការបកប្រែរូបិយប័ណ្ណបរទេស					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		៣៩២.៣៨៦	១.៦០២.៨៩៦	១.០២៥.៤៩៧	៤.២២១.៩៧១





សហការ

ទាំងអស់គ្នាដើម្បីការងារល្អប្រសើរ



www.sahakamfi.com | Sahaka MFI | Sahaka Institution Plc | Sahaka Institution Plc | Sahaka Institution Plc

☎ 023 967 779, 061 500 979, 093 500 979 📍 #6CD, St163 Blvd., Sangkat Veal Vong, Khan 7 Makara, Phnom Penh